



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១២៣៤...សហវ.១២៣.១២៣៤

ប្រកាស
ស្តីពី
ពន្ធលើមធ្យោបាយដឹកជញ្ជូន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៩៨១ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២២៤/២០៥ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីពីការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១១៦៩ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការកែសម្រួល និងតែងតាំងសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣២៣/០០១ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសារពើពន្ធ
- បានឃើញអនុក្រឹត្យលេខ ៤៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ស្តីពីពន្ធលើមធ្យោបាយដឹកជញ្ជូន
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



សម្រេច

ប្រការ១ .-

ប្រកាសនេះ មានគោលបំណងកំណត់នូវវិធាននិងនីតិវិធីនៃការគ្រប់គ្រងប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន។

ប្រការ២ .-

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣ .-

សម្រាប់គោលដៅនៃប្រកាសនេះ៖

១- មធ្យោបាយដឹកជញ្ជូន សំដៅដល់ មធ្យោបាយដឹកជញ្ជូនឬយានជំនិះគ្រប់ប្រភេទមានជាអាទិ៍ កប៉ាល់ សាឡង់ ទូក កាណូត អូប័រ រថយន្ត ក្បាលរថយន្តសណ្តោង រ៉ឺម៉កសណ្តោង ស៊ីម៉ីរ៉ឺម៉កសណ្តោង ទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល។

២- ក្បាលរថយន្តសណ្តោង សំដៅដល់ រថយន្តសម្រាប់សណ្តោងស៊ីម៉ីរ៉ឺម៉កសណ្តោង។

៣- ស៊ីម៉ីរ៉ឺម៉កសណ្តោង សំដៅដល់ យានសម្រាប់ថ្នក់ជាប់នឹងក្បាលរថយន្តសណ្តោង។

ប្រការ៤ .-

ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបានកំណត់តាមអត្រាដូចខាងក្រោម៖

១-មធ្យោបាយដឹកជញ្ជូនទូទៅ៖

ល.រ	ប្រភេទមធ្យោបាយដឹកជញ្ជូន	កម្រិតប្រាក់ពន្ធ សម្រាប់ ១ឆ្នាំ/គ្រឿង (គិតជារៀល)
ក	រថយន្តដឹកទំនិញមានទម្ងន់សរុប (ទម្ងន់រថយន្ត និងទម្ងន់ផ្ទុក (ទំនិញនិងមនុស្ស))៖	
	- ដល់ ៣តោន	២០០ ០០០
	- លើសពី ៣តោន ដល់ ១០តោន	៥០០ ០០០
	- លើសពី ១០តោន ដល់ ២០តោន	១ ០០០ ០០០
	- លើសពី ២០តោន ឡើងទៅ	២ ០០០ ០០០
ខ	ក្បាលរថយន្តសណ្តោងរួម និងស៊ីម៉ីរ៉ឺម៉កសណ្តោង៖	២ ០០០ ០០០
គ	រ៉ឺម៉កសណ្តោងដែលមានទម្ងន់សរុប (ទម្ងន់រ៉ឺម៉កនិងទម្ងន់ផ្ទុក)៖	
	- ចាប់ពី ៣តោន ដល់ ១០តោន	៥០០ ០០០
	- លើសពី១០តោន ដល់ ២០តោន	១ ០០០ ០០០
	- លើសពី ២០តោន ឡើងទៅ	២ ០០០ ០០០

យ	ជលយានឬជលយានយន្តផ្លូវទន្លេ៖	
	- ជលយានឬជលយានយន្តដឹកទំនិញ៖	
	+ ដល់ ៣តោន	៥០ ០០០
	+ លើសពី ៣តោន ដល់ ១០តោន	១០០ ០០០
	+ លើសពី ១០តោន ដល់ ២០តោន	២០០ ០០០
	+ លើសពី ២០តោន ឡើងទៅ	៣០០ ០០០
	- ជលយានឬជលយានយន្តដឹកអ្នកដំណើរ៖	
	+ កប៉ាល់មានបណ្តោយដល់ ២០ម៉ែត្រ	១០០ ០០០
	+ កប៉ាល់មានបណ្តោយលើសពី ២០ម៉ែត្រ ដល់ ៣០ម៉ែត្រ	២០០ ០០០
	+ កប៉ាល់មានបណ្តោយលើសពី ៣០ម៉ែត្រ ឡើងទៅ	៣០០ ០០០
	- ជលយានឬជលយានយន្តសណ្តោង៖	
	+ កប៉ាល់មានកម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ	៦០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ២០០សេះ ដល់ ២៥០សេះ	១៨០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ២៥០សេះ ឡើងទៅ	៣០០ ០០០
	- ជលយានឬជលយានយន្តនេសាទ៖	
	+ កាណូតមានកម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ	៦០ ០០០
	+ កាណូតមានកម្លាំងលើសពី ២០០សេះ ដល់ ២៥០សេះ	១៨០ ០០០
	+ កាណូតមានកម្លាំងលើសពី ២៥០សេះ ឡើងទៅ	៣០០ ០០០
ង	ជលយានឬជលយានយន្តផ្លូវសមុទ្រ៖	
	- ជលយានឬជលយានយន្តដឹកអ្នកដំណើរ៖	
	+ ទូកមានបណ្តោយដល់ ២០ម៉ែត្រ	១០០ ០០០
	+ ទូកមានបណ្តោយលើសពី ២០ម៉ែត្រ ឡើងទៅ	១៥០ ០០០
	- ជលយានឬជលយានយន្តដឹកទំនិញ៖	
	+ ទូកផ្ទុកទំនិញដល់ ១០០តោន	២០០ ០០០
	+ កប៉ាល់ផ្ទុកទំនិញលើសពី ១០០តោន ដល់ ១ ០០០តោន	៣០០ ០០០
	+ កប៉ាល់ផ្ទុកទំនិញលើសពី ១ ០០០តោន ដល់ ២ ០០០តោន	៧៥០ ០០០
	+ កប៉ាល់ផ្ទុកទំនិញលើសពី ២ ០០០តោន ឡើងទៅ	១ ២០០ ០០០

- ជលយានឬជលយានយន្តនេសាទ៖		
	+ ទូកមានកម្លាំងលើសពី ១៥០សេះ ឡើងទៅ	១០០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ១៥០សេះ ដល់ ២៥០សេះ	៤០០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ២៥០សេះ ដល់ ៥០០សេះ	៦០០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ៥០០សេះ ឡើងទៅ	១ ២០០ ០០០
- ជលយានឬជលយានយន្តសណ្តោង៖		
	+ កប៉ាល់មានកម្លាំងដល់ ២៥០សេះ	២០០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ២៥០សេះ ដល់ ៥០០សេះ	៤០០ ០០០
	+ កប៉ាល់មានកម្លាំងលើសពី ៥០០សេះ ឡើងទៅ	៦០០ ០០០
ច	អូប៊ីផ្លូវឬផ្លូវឬសមុទ្រ៖	
	- មានកម្លាំងលើសពី ១៥០សេះ ដល់ ២០០សេះ	៤០០ ០០០
	- មានកម្លាំងលើសពី ២០០សេះ ឡើងទៅ	៥០០ ០០០

២-មធ្យោបាយដឹកជញ្ជូនកែច្នៃ៖

ល.រ	ប្រភេទមធ្យោបាយដឹកជញ្ជូន	កម្រិតប្រាក់ពន្ធ សម្រាប់ ១ឆ្នាំ/ត្រីមាស (គិតជាដុល្លារ)
ក	រ៉ឺម៉កសណ្តោងដែលមានក្លោ ២ កង់ ៤	២០០ ០០០
ខ	រ៉ឺម៉កសណ្តោងដែលមានក្លោ ២ កង់ ៨	៥០០ ០០០
គ	រថយន្តដឹកទំនិញដែលមានក្លោ ៣ កង់ ៦	១ ០០០ ០០០
ឃ	រថយន្តដឹកទំនិញជួនជួនដែលមានក្លោ ៣ កង់ ១០	២ ០០០ ០០០

៣-រថយន្តទេសចរណ៍៖

ល.រ	ទំហំស៊ីឡាំងគិតជា ស.ម ^៣	គិតពីឆ្នាំជលិត		
		ដល់ ៥ឆ្នាំ (គិតជាដុល្លារ)	លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ (គិតជាដុល្លារ)	លើសពី ១០ឆ្នាំ (គិតជាដុល្លារ)
ក	ដល់ ១ ៥០០ស.ម ^៣	១៥០ ០០០	១០០ ០០០	៨០ ០០០
ខ	លើសពី ១ ៥០០ស.ម ^៣ ដល់ ២ ០០០ស.ម ^៣	២០០ ០០០	១៥០ ០០០	១០០ ០០០
គ	លើសពី ២ ០០០ស.ម ^៣ ដល់ ២ ៩០០ស.ម ^៣	៦០០ ០០០	៤០០ ០០០	២៥០ ០០០
ឃ	លើសពី ២ ៩០០ស.ម ^៣ ដល់ ៤ ០០០ស.ម ^៣	១ ៦០០ ០០០	១ ០០០ ០០០	៦០០ ០០០
ង	លើសពី ៤ ០០០ស.ម ^៣ ឡើងទៅ	២ ០០០ ០០០	១ ២០០ ០០០	៨០០ ០០០

៤- របាយន្តដឹកទំនិញធុនតូចមានទ្វារ ៤ (ភិកអាប៉) ៖

ល.រ	ទំហំស៊ីឡាំងគិតជា ស.ម ^៣	គិតពីផ្ទាំងផលិត	
		ដល់ ៥ឆ្នាំ (គិតជារៀល)	លើសពី ៥ឆ្នាំ (គិតជារៀល)
ក	ដល់ ១ ៥០០ស.ម ^៣	១៥០ ០០០	១០០ ០០០
ខ	លើសពី ១ ៥០០ស.ម ^៣ ដល់ ២ ០០០ស.ម ^៣	២០០ ០០០	១៥០ ០០០
គ	លើសពី ២ ០០០ស.ម ^៣ ដល់ ២ ៩០០ស.ម ^៣	៦០០ ០០០	២០០ ០០០
ឃ	លើសពី ២ ៩០០ស.ម ^៣ ដល់ ៤ ០០០ស.ម ^៣	១ ៦០០ ០០០	២០០ ០០០
ង	លើសពី ៤ ០០០ស.ម ^៣ ឡើងទៅ	២ ០០០ ០០០	២០០ ០០០

៥- របាយន្តដឹកអ្នកដំណើរ៖

ល.រ	ទំហំស៊ីឡាំងគិតជា ស.ម ^៣	គិតពីផ្ទាំងផលិតដល់ ៥ឆ្នាំ (គិតជារៀល)
ក	ដល់ ១ ៥០០ស.ម ^៣	១៥០ ០០០
ខ	លើសពី ១ ៥០០ស.ម ^៣ ដល់ ២ ០០០ស.ម ^៣	២០០ ០០០
គ	លើសពី ២ ០០០ស.ម ^៣ ដល់ ២ ៩០០ស.ម ^៣	៦០០ ០០០
ឃ	លើសពី ២ ៩០០ស.ម ^៣ ដល់ ៤ ០០០ស.ម ^៣	១ ៦០០ ០០០
ង	លើសពី ៤ ០០០ស.ម ^៣ ឡើងទៅ	២ ០០០ ០០០
ចំនួនកៅអី		គិតពីផ្ទាំងផលិតលើសពី ៥ឆ្នាំ (គិតជារៀល)
ច	របាយន្តដឹកអ្នកដំណើរមានកៅអីដល់ ១៥កៅអី	១៥០ ០០០
ឆ	របាយន្តដឹកអ្នកដំណើរធុនមធ្យម មានកៅអីពី ១៦កៅអី ដល់ ២៥កៅអី	២០០ ០០០
ជ	របាយន្តដឹកអ្នកដំណើរធុនធំ មានកៅអីលើសពី ២៥កៅអី ឡើងទៅ	២៥០ ០០០

៦- របាយន្តប្រើប្រាស់ថាមពលអគ្គិសនី (អ៊ីវី) ប្រភេទទេសចរណ៍ របាយន្តដឹកទំនិញធុនតូចមានទ្វារ ៤ (ភិកអាប៉) និងរបាយន្តដឹកអ្នកដំណើរ៖

ល.រ	គិតជាកម្លាំងសេះ	គិតពីផ្ទាំងផលិត		
		ដល់ ៥ឆ្នាំ (គិតជារៀល)	លើសពី ៥ឆ្នាំដល់ ១០ឆ្នាំ (គិតជារៀល)	លើសពី ១០ឆ្នាំ (គិតជារៀល)
ក	ដល់ ១៥០សេះ	១០០ ០០០	៨០ ០០០	៦០ ០០០
ខ	លើសពី ១៥០សេះ ដល់ ២០០សេះ	១៥០ ០០០	១០០ ០០០	៨០ ០០០
គ	លើសពី ២០០សេះ ដល់ ២៥០សេះ	៥០០ ០០០	៣០០ ០០០	១៥០ ០០០
ឃ	លើសពី ២៥០សេះ ដល់ ៣០០សេះ	១ ២០០ ០០០	៨០០ ០០០	៤០០ ០០០
ង	លើសពី ៣០០សេះ ឡើងទៅ	១ ៦០០ ០០០	១ ០០០ ០០០	៦០០ ០០០

ប្រការ៥ .-

ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវបានលើកលែងដូចខាងក្រោម៖

- ១- រថយន្តគិលានសង្គ្រោះ និងរថយន្តពន្លត់អគ្គិភ័យជាកម្មសិទ្ធិរបស់រដ្ឋ។
- ២- យានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ ដែលបម្រើការងារសម្រាប់គោលដៅនៃការការពារជាតិ សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមតែប៉ុណ្ណោះ។
- ៣- យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូតឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា។
- ៤- ទោចក្រយានយន្តនិងត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រហែល និងជលយានយន្តគ្រប់ប្រភេទដែលមានកម្លាំងដល់ ១៥០ (មួយរយហាសិប) សេះ ឬតិចជាង។
- ៥- រថយន្តដែលបំប្លែងមកពីគោយន្ត និងរថយន្តកែច្នៃកង់បីដែលបំពាក់ម៉ាស៊ីន។

ប្រការ៦ .-

១- ពន្ធលើមធ្យោបាយដឹកជញ្ជូនត្រូវអនុវត្តចំពោះម្ចាស់កម្មសិទ្ធិនៃមធ្យោបាយដឹកជញ្ជូន។

២- ម្ចាស់កម្មសិទ្ធិឬអ្នកតំណាង ត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងអំឡុងពេលចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។

៣- ម្ចាស់កម្មសិទ្ធិឬអ្នកតំណាង ត្រូវបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូននៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ឬធនាគារជាដៃគូ ឬតាមរយៈកម្មវិធីទូរស័ព្ទដែរ។

ប្រការ៧ .-

ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ត្រូវអនុវត្តដូចខាងក្រោម៖

១- ម្ចាស់កម្មសិទ្ធិឬអ្នកតំណាង ត្រូវមកចុះបញ្ជីនិងដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធលើកង់បូង ដោយត្រូវបំពេញព័ត៌មានទៅតាមទម្រង់ដែលរដ្ឋបាលសារពើពន្ធបានកំណត់ និងត្រូវមានឯកសារ ដូចខាងក្រោម៖

ក- រថយន្តទេសចរណ៍៖

- ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ និង
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ និង
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។

ខ- រថយន្តដឹកទំនិញ ឬរថយន្តដឹកអ្នកដំណើរ ឬជលយានយន្ត៖

- ច្បាប់ដើមនៃបណ្ណសម្គាល់យានជំនិះ និង
- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ និង
- ច្បាប់ដើមនៃវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ដែលចេញដោយក្រសួងសាធារណការ និងដឹកជញ្ជូន និង
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។

គ- យានយន្តកែច្នៃក្នុងស្រុក៖

- អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន ឬលិខិតឆ្លងដែនរបស់ម្ចាស់កម្មសិទ្ធិ និង
- ច្បាប់ដើមនៃលិខិតបញ្ជាក់ការប្រើប្រាស់យានជំនិះចេញដោយឃុំ សង្កាត់ និង
- វិញ្ញាបនបត្រចុះបញ្ជីពន្ធដារចំពោះនីតិបុគ្គល។

Handwritten signature

២- ម្ចាស់កម្មសិទ្ធិឬអ្នកតំណាង ដែលបានចុះបញ្ជីនិងប្រកាសនិងបង់ប្រាក់ពន្ធរួចមកហើយ ត្រូវមានឯកសារដូចខាងក្រោម៖

- ក- បណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ
- ខ- បណ្ណសម្គាល់យានជំនិះ ឬ
- គ- បង្កាន់ដៃទទួលប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន ឬ
- ឃ- លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនឆ្នាំចាស់។

៣- ចំពោះមធ្យោបាយដឹកជញ្ជូនដែលបានចុះបញ្ជីនិងបានដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធរួចហើយ ហើយត្រូវបានប្តូរបណ្ណសម្គាល់យានជំនិះដោយសារមានការផ្លាស់ប្តូរព័ត៌មាន ម្ចាស់មធ្យោបាយដឹកជញ្ជូនត្រូវស្នើសុំធ្វើបច្ចុប្បន្នភាពព័ត៌មានមធ្យោបាយដឹកជញ្ជូននោះនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត ខណ្ឌដើម្បីប្រកាសបង់ពន្ធបន្តព្រមទាំងអាចប្តូរបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូនផងដែរ។

៤- ក្រោយពេលបង់ពន្ធរួច ម្ចាស់មធ្យោបាយដឹកជញ្ជូនត្រូវទទួលបានបង្កាន់ដៃទទួលប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន និងលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន។ លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ត្រូវបិទភ្ជាប់ជាមួយនឹងមធ្យោបាយដឹកជញ្ជូននោះ ហើយបង្កាន់ដៃទទួលប្រាក់ពន្ធ អាចរក្សាទុកសម្រាប់ប្រើប្រាស់តាមការចាំបាច់។

៥- ម្ចាស់មធ្យោបាយដឹកជញ្ជូន អាចស្នើសុំបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងបង់ថ្លៃសេវាចំនួន ៥ ០០០ រៀល នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត ខណ្ឌ ឬនៅធនាគារជាតិ។ បណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន មានទម្រង់ជាបណ្ណរឹង និងបណ្ណទម្រង់ឌីជីថល (E-CARD)។ បន្ទាប់ពីការបង់ប្រាក់ពន្ធនិងថ្លៃសេវា ម្ចាស់មធ្យោបាយដឹកជញ្ជូននឹងទទួលបានភ្លាមៗនូវបណ្ណរឹង ពីអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត ខណ្ឌ ឬបណ្ណទម្រង់ឌីជីថល (E-CARD) តាមអនឡាញ។

៦- ករណីបាត់លតាបត្រ ម្ចាស់មធ្យោបាយដឹកជញ្ជូនអាចដាក់ពាក្យស្នើសុំលិខិតបញ្ជាក់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន នៅអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត ខណ្ឌ ដើម្បីប្រើប្រាស់តាមការចាំបាច់។

ប្រការ៨ .-

ចំពោះមធ្យោបាយដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័នរដ្ឋ ស្ថានទូត ស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវបានកំណត់ដូចខាងក្រោម៖

១- មធ្យោបាយដឹកជញ្ជូនដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃប្រការ៥ នៃប្រកាសនេះ ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន (លើកលែងពន្ធ) ដោយភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

២- មធ្យោបាយដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័នរដ្ឋ (ពាក់ផ្លាកលេខរដ្ឋ) ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារឬសាខាពន្ធដារខេត្ត ខណ្ឌ ដើម្បីបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន ដោយភ្ជាប់មកជាមួយនូវលិខិតជូនដំណឹងឥណទានរបស់អគ្គនាយកដ្ឋានធនាគារជាតិ ឬធនាគារខេត្ត និងបញ្ជីសារពើភណ្ឌយានយន្តទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើងនិងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ប្រការ៩ .-

ចំពោះមធ្យោបាយដឹកជញ្ជូនទាំងឡាយណា ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលចេញមុនខែធ្នូ តែមានបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូនៃឆ្នាំជាប់ពន្ធចរន្ត ត្រូវបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំនោះ ដោយទទួលបានការលើកលែងប្រាក់ពន្ធបន្ថែម។ ក្នុងករណីបណ្ណសម្គាល់យានជំនិះចេញលើកដំបូងក្នុងខែធ្នូ និងមានបង្កាន់ដៃបង់ពន្ធនាំចូលចេញក្នុងខែធ្នូឆ្នាំតែមួយ ត្រូវបានអនុញ្ញាតឱ្យបង់ពន្ធសម្រាប់ឆ្នាំបន្ទាប់។

ប្រការ១០ .-

ជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា នៃឆ្នាំបន្ទាប់ អគ្គនាយកដ្ឋានពន្ធដារត្រូវរៀបចំយន្តការត្រួតពិនិត្យការបង់ពន្ធ និងពន្ធបន្ថែមចំពោះមធ្យោបាយដឹកជញ្ជូនដែលមិនបានដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធប្រចាំឆ្នាំ តាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តស្តីពីពន្ធដារ។

ប្រការ១១ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ១២ .-

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកឧទ្ធរណ៍ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោមឱវាទក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ តទៅ។

ថ្ងៃចេញផ្សាយនៃប្រកាសនេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២៤

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន**

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យងកឧត្តមឧបនាយករដ្ឋមន្ត្រី
- រដ្ឋបាលរាជធានី ខេត្ត
- ដូចប្រការ១២ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

